

23. ឱ ព្រះបិតាអើយ សូមបង្ហាញសេចក្តីស្រឡាញ់ និង ព្រះគុណរបស់ទ្រង់ដល់ជនភៀសខ្លួននៅអាហ្វ្រិកខាងត្បូង ដែលបានប្តូរទីស្នាក់នៅពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយត្រូវរើនភាសាថ្មី និងមានបញ្ហាក្នុងការរកអាហារ កន្លែងស្នាក់នៅ និងការអនុញ្ញាតឱ្យសិក្សា និងធ្វើការ។ (បេនេឌិកត៍ ១០:១៩)

24. សូមអរព្រះគុណព្រះអម្ចាស់ចំពោះគ្រិស្តបរិស័ទនៅប្រទេសហ្វាំងឡង់ ដែលធ្វើការជាមួយជនអន្តោប្រវេសន៍ និងជនភៀសខ្លួន សូមផ្គត់ផ្គង់កង្វាយ ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស និងផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់។ សូមដឹកនាំអ្នកដទៃឱ្យទៅបរិច្ចាគពេលវេលា និងជនជាប់សំពះកេរ្តិ៍ ដើម្បីបម្រើមនុស្សមកពីវប្បធម៌ផ្សេងៗទៀត ហើយផ្តល់ប្រាជ្ញាទៅអាជ្ញាធរក្នុងការផ្តល់សិទ្ធិជ្រកកោន និងលិខិតអនុញ្ញាតលំនៅដ្ឋានផងដែរ។ (កិច្ចការ ២០:៣៥)

25. យើងសូមសរសើរគម្ពីរទ្រង់ដែលកម្មវិធីស្ត្រីនៃក្រិស្តសង្ឃឹម នៅប្រទេសអ៊ុយហ្គាយ ដែលបានបង្រៀនអ្នកស្តាប់អោយមានចិត្តសប្បុរស និងមេត្តាករុណាទៅដល់ជនភៀសខ្លួន។ សូមផ្តល់ការងារដល់ជនភៀសខ្លួន លំនៅដ្ឋាន និងការពារពួកគេពីមនុស្សអាក្រក់ដែលបំបែកបំបាក់បំបាត់ពួកគេ។ (សូភាសិត៍ ១៩: ២៣)

26. កូនសូមអរព្រះគុណព្រះអង្គដែលប្រទេសកូរ៉េខាងត្បូងបាន បង្កើតច្បាប់សម្រាប់ជនភៀសខ្លួនក្នុងឆ្នាំ ២០១៩។ យើងសូមអធិស្ឋានថាការរើសអើងប្រឆាំងនឹងជនភៀសខ្លួន ត្រូវរលាយបាត់ទៅ ហើយនីតិវិធីនៃការត្រួតពិនិត្យត្រឹមត្រូវនឹងត្រូវបានអនុម័ត។ (ម៉ាថាយ ៧:១)

27. ឱ ព្រះនៃសេចក្តីមេត្តាករុណាអើយ យើងស្រែកអំពាវនាវរកសន្តិភាពនៅតំបន់អេត្យូពី និងតំបន់ផ្សេងទៀតដែលកំពុងតែមានជម្លោះនៅជុំវិញពិភពលោក។ សូមដឹកនាំផ្លូវអ្នកដឹកនាំដើម្បីស្វែងរកដំណោះស្រាយដែលនឹងធ្វើអោយស្ថានភាពមានការប្រែប្រួល និងធ្វើអោយជនស៊ីវិលមានជីវិតកាន់តែប្រសើរឡើងផងដែរ។ (១ពេត្រុស ៣:១១)

28. ឱ ព្រះអម្ចាស់អើយ យើងអធិស្ឋានសូមឱ្យស្ត្រីជនភៀសខ្លួននឹងរកឃើញកម្មវិធីសូមស្វាគមន៍មកកាន់ស៊ុយអែត។  
- ដែលមានជាភាសាហ្វារស៊ី អាវ៉ាប់ និងស៊ុយអែត និងលិខិតដំណឹងល្អរបស់ទ្រង់ តាមរយៈសាររបស់កម្មវិធីនោះផងដែរ។ (ម៉ាថាយ ២៤:១៤)

29. យើងខ្ញុំសូមអធិស្ឋានសម្រាប់រដ្ឋាភិបាលហ្វីលីពីន និងធ្វើសកម្មភាពដោយមានចិត្តស្មោះត្រង់ក្នុងពេលឆាប់ៗនេះដើម្បីជំរុញឱ្យមានការស្តារឡើងវិញរបស់ម៉ារី។ មានទីលំនៅដ្ឋានជាច្រើននៃទីក្រុងនៅលើកោះមីនដាន់អូនេះ ត្រូវបានបំផ្លាញយ៉ាងខ្លាំង អំឡុងពេលដែលមានសង្គ្រាមជាមួយសាសនា និងពួកកម្មប្រយុទ្ធក្នុងឆ្នាំ ២០១៧ ។ (អេម៉ុស ៩:១៤)

30. យើងអធិស្ឋានសម្រាប់ជនភៀសខ្លួនជាច្រើននៅប្រទេសបារាំងដែលស្ថិតនៅក្នុងប្រទេសដោយគ្មានក្រដាសស្នាក់នៅកន្លែងស្នាក់នៅ ឬអាហារ។ ព្រះអម្ចាស់អើយ សូមឱ្យដៃគូរបស់យើងដែលនៅទីនោះ បានបម្រើពួកគេដោយចិត្តស្មោះត្រង់និងផ្តល់ក្តីស្រឡាញ់ និងនាំពួកគេអោយបានស្គាល់ពីព្រះនាមរបស់ព្រះយេស៊ូផងដែរ។ (ម៉ាថាយ ៥:៤២)

후원안내  
국민은행 851-01-0003-724 북방선교방송  
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



**2021. 06.**  
**សំណូមពរអធិស្ឋានសម្រាប់ជនភៀសខ្លួន**

ខែនេះយើងនឹងអធិស្ឋានសម្រាប់ជនភៀសខ្លួន។ សូមអធិស្ឋានអោយប្រទេសជាច្រើនបានទទួលយកពួកគេ ហើយឱ្យពួកគេបានរកឃើញកន្លែងស្នាក់នៅដែលមានសុវត្ថិភាព។ ព្រះជាម្ចាស់ដែលបានប្រាប់យើងឱ្យចេញទៅ ដើម្បីផ្សាយដំណឹងល្អដល់ចុងផែនដីបានបញ្ជូនពួកគេមកដល់យើង។ ចូរឱ្យយើងបង្ហាញសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់យើង ហើយជួយពួកគេឱ្យមានជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ។

“សូមធ្វើជាស្ថាន ដើម្បីភ្ជាប់ព្រះជាម្ចាស់ឱ្យព្យាបាលពួកគេ។”

**TWR Korea 북방선교방송**  
서울특별시 관악구 양녕로 15, 월드빌딩 6층  
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

**អធិស្ឋានសំរាប់.....**

1. ឱ ព្រះអម្ចាស់អើយ ជនភៀសខ្លួនជាច្រើនសង្ឃឹមថា នឹងរកបានដំណោះស្រាយចំពោះបញ្ហារបស់ពួកគេនៅក្នុងប្រទេសដែលជាផ្ទះថ្មីរបស់ពួកគេ។  
ក្នុងនាមជាអ្នកជឿម្នាក់ដែលជាប្រទេសម្ចាស់ផ្ទះ សូមឲ្យយើងបានធ្វើជាបណ្តាញទំនាក់ទំនងនៃសេចក្តីស្រឡាញ់ ព្រះគុណ និងគ្រីស្ទិយមរូបសម្រាប់ (ទំនុកតម្កើង៦២: ៨)

2. បិតាអើយ  
យើងសូមអធិស្ឋានសំរាប់គ្រីស្ទបរិស័ទដែលជាអ្នកជឿថ្មី ដែលភៀសខ្លួននៅក្នុងប្រទេសស៊ុយអែត ហើយត្រូវបានគេកំរិតរំលោភជាមួយនឹងការនិរទេស ព្រមទាំងមានការបៀតបៀនរហូតដល់ការស្លាប់សម្រាប់ សេចក្តីជំនឿរបស់ពួកគេប្រសិនបើពួកគេត្រូវទៅប្រទេសរបស់ពួកគេវិញ។ (រ៉ូម ៨:៣៥)

3. ឱ ព្រះបិតាអើយ  
យើងសូមអំពាវនាវដល់ទ្រង់ក្នុងការការពារជនភៀសខ្លួននៅអេក្ស៊ីប។ មានតែទ្រង់ទេដែលអាចស្តារឡើងវិញនូវគំនិត និងដួងចិត្តរបស់ស្ត្រីដែលត្រូវបានរំលោភ និងអង្វរពិបាក។ (អេភេសូរ៤១:១០)

4. ព្រះអង្គអើយ  
សូមជួយឱ្យជនភៀសខ្លួននៅបារាំងប្រកាសសិទ្ធិក្នុងការចែករំលែកសេចក្តីជំនឿរបស់ពួកគេជាមួយអ្នកដទៃផ្សេងទៀត ហើយសូមដឹកនាំពួកគេឲ្យទៅកន្លែងដែលមានសុវត្ថិភាព និងមានការផ្គត់ផ្គង់។ (ចៅទ័យកថា ៣១: ៦)

5. ព្រះអម្ចាស់អើយ  
សូមជួយអោយជនភៀសខ្លួននៅប្រទេសដាលីម៉ាកត្រូវបានស្តារឡើងវិញ (ការព្យាបាលស្នាមរបួសចាស់) តាមរយៈកម្មវិធីពី "ការថែរក្សារបស់គ្រូគង្វាលក្នុងព្រះគម្ពីរ" ដែលបានចែករំលែកដោយអ្នកដឹកនាំគ្រីស្ទបរិស័ទនៅទីនោះ។ (១ពេត្រុស៥: ៧)

6. បិតាអើយ  
សូមឲ្យជនភៀសខ្លួនរបស់ប្រទេសអាណូរ៉ានីដែលកំពុងរស់នៅប្រទេស បានជួបគ្រីស្ទបរិស័ទដែលមើលថែរក្សាពួកគេ សូមឲ្យពួកគេបានធ្វើជាមិត្ត ហើយរំលោភពួកគេអោយស្គាល់ទ្រង់។ (យ៉ូហាន១៣:៣៤-៣៥)

7. ព្រះអម្ចាស់ សូមអនុញ្ញាតឱ្យ ក្រុមស្ត្រីនៃគ្រីស្ទិយមរបស់TWR នៅក្រកាស៊ីសខាងជើង ក្នុងការផ្តល់ទាំងជំនួយជាសម្ភារៈ និងជំនួយខាងឯកសារព័ត៌មានដល់ជនភៀសខ្លួនទាំងអស់ដែលទាក់ទងសុំជំនួយពីពួកគេ។  
សូមឱ្យជនភៀសខ្លួនទាំងនោះអាចរកឃើញការងារកន្លែងសុវត្ថិភាព និងជីវិតថ្មីនៅក្នុងទ្រង់។ (ភីលីព២:៤)

8. ឱ ព្រះបិតាអើយ  
សូមកសាងចិត្តជនភៀសខ្លួនរាប់ពាន់នាក់នៅប្រជាជនឥណ្ឌូនេស៊ី ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ។  
នៅពេលពួកគេស្នាក់នៅក្នុងតង់ជាមួយប្តីប្រពន្ធស្នេហា ក្នុងកំឡុងពេលដែលធ្វើការដោះស្រាយបញ្ហាប្រតិបត្តិទាំងអស់  
សូមអោយមានគ្រីស្ទបរិស័ទបាននាំមកនូវសន្តិភាពដែលមកពីទ្រង់ហើយផ្តល់អោយពួកគេជាមួយផ្នែកពេទ្យនិងស្បៀងអាហារ

9. ឱ ព្រះអម្ចាស់អើយ  
សូមជួយដល់ជនជាតិអាឡឺម៉ង់អោយនឹកចាំដល់ជនភៀសខ្លួនដែលបានក្លាយជាអ្នកជិតខាងថ្មីរបស់ពួកគេ។  
សូមអោយអ្នកជឿនៅទីនោះបានបង្កើតមិត្តភាពជាមួយជនអន្តោប្រវេសន៍ ហើយបង្ហាញពួកគេអំពីសេចក្តីស្រឡាញ់ និងសេចក្តីពិតរបស់ព្រះយេស៊ូវដងដែរ។ (យ៉ូហាន១៥:១៣)

10. ឱ ព្រះអម្ចាស់អើយ  
សូមទ្រង់បានការពារដល់ជនភៀសខ្លួននៅប្រទេសកូរ៉េខាងជើង ដែលកំពុងភៀសខ្លួនទៅប្រទេសចិន ត្រូវបានគេបង្ខំ និងត្រូវបញ្ជូនត្រឡប់មកវិញ។ សូមការពារជីវិតរបស់ពួកគេ និងដឹកនាំពួកគេឲ្យទៅកន្លែងដែលមានសុវត្ថិភាព។ (ទំនុកតម្កើង៣២: ៧)

**Phum Rong Chak, Sangkat Kok Kleang,  
Khan Sen Sok, Phnom Penh**  
**( តូម៉ោងចក្រ សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខាជនីភ្នំពេញ )**  
**Tel: 092 60 60 51 /086 60 60 56**

11. ព្រះអង្គអើយ  
ទ្រង់តែងតែកង់នៅជិតមនុស្សដែលខូចចិត្ត។  
សូមព្យាបាលស្នាមរបួសរបស់ជនភៀសខ្លួនរបស់ប្រទេសឥណ្ឌូនេស៊ីវិញពិតពេលក៏  
ហើយសូមឱ្យយើងបានក្រោកឈរជំនួសពួកគេផងដែរ (ទំនុកតម្កើង៣៤:១៨)

12. យើងសូមអរព្រះគុណទ្រង់សម្រាប់ដៃគូរបស់យើងនៅលូរីណាខាងជើង។  
សូមប្រើប្រាស់កម្មវិធីរបស់លូរីណាដែលជាប្រព័ន្ធផ្សព្វផ្សាយដំណឹងល្អ ដើម្បីបង្រៀនជនភៀសខ្លួន និងអ្នកដែលមិនទាន់បានលឺពីដំណឹងល្អ និងសេចក្តីពិតរបស់ទ្រង់។  
សូមអោយអ្នកជឿបានប្រើកម្មវិធីនេះ ដើម្បីអោយពួកគេបានឈោងចាប់ទៅដល់អ្នកដែលជឿសាសនាផ្សេងទៀតអោយមកស្គាល់ទ្រង់។ (យ៉ូហាន ១៤: ៦)

13. បិតាអើយ  
សូមជួយជនភៀសខ្លួននៅអាហ្វ្រិកខាងត្បូងឲ្យពិចារណាពីសេចក្តីត្រូវការខាងឯកសារព័ត៌មានរបស់គេសូមផ្តល់ឲ្យពួកគេមានប្រាជ្ញាដើម្បីដឹង និងយល់ថាអ្វីដែលពួកគេមានក៏មកពីទ្រង់ ជាអ្នកដែលបង្កើតរបស់ពួកគេ។ (ទំនុកតម្កើង ១២១: ១-២)

14. យើងសូមអធិស្ឋានអោយរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន ក្នុងការជួយ និងការពារកុលសម្ព័ន្ធឡ្នកដាមដោយគ្រឿងថ្នាំ ដែលពួកគេត្រូវបានផ្លាស់ប្តូរទិលនៅពីមុនការបស់ពួកគេដែលនៅលើគ្រោះមិនដាណាំ ដោយសារតែការអភិវឌ្ឍពាណិជ្ជកម្ម។ (សុភាសិត ៣១: ៩)

15. បិតាអើយ  
យើងអធិស្ឋានសម្រាប់ការផ្គត់ផ្គង់ការងារជាប្រចាំថ្ងៃ និងសុវត្ថិភាពសម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់ដែលរស់នៅក្នុងប្រទេសស៊ុយដង  
បន្ទាប់ពីភៀសខ្លួនចេញពីសង្គ្រាមនៅក្នុងប្រទេសអេត្យូពីដែលនៅជិតប្រទេសគីរី (សុភាសិត ២៩:២៥)

16. ព្រះអើយ  
សូមនាំអ្នកបកប្រែស្ត្រីគ្រូមកក្រុមការងារនៅប្រទេសប៉ូឡូញរបស់យើង ដើម្បីបកប្រែអត្ថបទ "អ្នកមានតម្លៃ" ដល់ជនជាតិអ៊ុយក្រែន បេឡារុស្ស និងរុស្ស៊ី ដើម្បីឱ្យជនភៀសខ្លួនអាចជាសះស្បើយពីរបួសខាងឯកសារព័ត៌មាន។ (ទំនុកតម្កើង២៣)

17. បិតាអើយ សូមដល់ជនភៀសខ្លួននៅប្រទេសអ៊ុយក្រែន ដែលពួកគេបានរត់គេចពីកន្លែងដែលមានភាពញៀនញៀនដើម្បីស្វែងរកការងារ និងលំនៅដ្ឋានថ្មី។ សូមនាំមកនូវការព្យាបាល និងសន្តិភាពដល់ដួងចិត្តរបស់ពួកគេ ហើយនាំពួកគេឲ្យចូលទៅរកទ្រង់(២ ថែស្សាឡូនិច ៣:១៦)

18. ឱ ព្រះបិតាអើយ សូមផ្តល់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដល់អ្នកដែលមានជីវភាពខ្វះខាត និងដល់ឪពុកម្តាយដែលត្រូវធ្វើចំណាកស្រុកទៅទឹកដីថៃ ដើម្បីធ្វើការក្នុងការផ្គត់ផ្គង់ដល់គ្រួសារដោយទុកកូនចិញ្ចឹមរបស់ពួកគេអោយនៅជាមួយជំនួនជិតនៅឯស្រុកខ្មែរ។ (អេភេសូរ៤០:៣១)

19. ជារៀងរាល់ឆ្នាំពេលនេះជារដូវការនៃការធ្លាក់ភ្លៀង។ ឱ ព្រះអម្ចាស់អើយ នៅពេលដែលជំរុំជាច្រើនត្រូវបានទទួលរងនូវទឹកជំនន់ យើងសូមនឹកចាំ និងអធិស្ឋានសំរាប់ជនភៀសខ្លួននៅប៊ូរនេដី ដែលជាអ្នករស់នៅក្នុងជំរុំដែលជាប្រទេសជិតខាងដូចជាប្រទេសរ៉ាន់ដា តង់ហ្សានី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ (ម៉ាថាយ៧:២៥)

20. បិតាអើយ សូមដឹកនាំ និងផ្គត់ផ្គង់ជនភៀសខ្លួនចំនួន ៥៤ ០៦៥ នាក់ដែលបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០២១។ ព្រះអង្គយកចិត្តទុកដាក់ចំពោះក្មេងកំព្រា និងស្ត្រីមេម៉ាយ (ទំនុកតម្កើង១៤៦:៩)

21. ព្រះបិតាអើយ  
សូមដឹកនាំគ្រីស្ទបរិស័ទនៅក្នុងប្រទេសព័រទុយហ្គាល់ ឲ្យជួយជនភៀសខ្លួនក្នុងការរួមបញ្ចូលទៅក្នុងសហគមន៍របស់ពួកគេដោយជួយក្នុងការរក្សាគំនិតសាសនា ការរៀនសូត្រ និងស្វែងរកការងារផងដែរ។  
សូមកុំឱ្យជនភៀសខ្លួនត្រូវបានគេកេងប្រវ័ញ្ច ឬប្រឈមមុខនឹងការរើសអើងជាតិសាសន៍ និងភាពអយុត្តិធម៌នោះឡើយ។ (ហេព្រើរ ១៣:១៦)

22. ព្រះអម្ចាស់អើយ  
សូមប្រទានប្រាជ្ញាដល់អ្នកដឹកនាំនៅប៊ូរនេដី និងខីរ៉ាតូ ដើម្បីឲ្យពួកគេចេះជួយ និងស្រឡាញ់ជនភៀសខ្លួនទាំងអស់ផងដែរ។ (ចៅទ័យកថា១០:១៨)